

**ជំហាន**

១.ចូរគូសសញ្ញា ✓ ក្នុងប្រអប់ត្រីមត្រួវតែមួយគត់ :

ក. គោល  $A = 2^0 + 1^0$  នៅ:   $A = 0$    $A = 1$    $A = 2$    $A = 3$

ខ. គោល  $A = -4^0 + 1^0$  នៅ:   $A = 0$    $A = 1$    $A = 2$    $A = 3$

គ. គោល  $A = (-2)^0 - 1^0$  នៅ:   $A = 0$    $A = 1$    $A = 2$    $A = 3$

២.ចូរប្រាប់និទសញ្ញា និង គោលនៃស្តីយកុណា :

ក.  $8^3$       ខ.  $-5^7$       គ.  $(-4)^6$       យ.  $-8a^9$       ង.  $(4x + 9)^{2010}$

៣.គណនាទំនួនកន្លោមខាងក្រោម:

$A = 6^3 + 5^2$        $B = -4^3 + 7^2$        $C = (-3)^5 - 2^5$        $D = (9)^2 - 7^0 - 4^3 + (-6)^4$

៤.គណនាមានក្រោម:

ក.  $4^3 \times 4^5$       ខ.  $(-3)^5 \times (-3)^7$       គ.  $(-2xy) \times (x^3y)$       យ.  $(4x^3y^4) \times (5x^3ya^3)$

៥. គណនាដលចំកស្តីយកុណាមានក្រោម:

ក.  $\frac{x^{12}}{x^9}$       ខ.  $\frac{xy^4}{xy}$       គ.  $\frac{12a^3b^{20}}{4ab^{13}x}$       យ.  $\frac{-55x^{21}y^8}{11x^{10}a^3}$       ង.  $\frac{24a^9b^{12}y^{10}}{18xa^5by^3}$

៦.ក. គណនាក្រលាដើម្បីកស្តីការណ៍កំណើនដែលមាន បណ្តាបយ 14x<sup>2</sup> និង ទីង 2x ។

ខ. គណនាបណ្តាបយដើម្បីស្រាវជ្រាវកស្តីការណ៍កំណើនមួយដែលមានក្រលាដើម្បី 24x<sup>4</sup> ទីង 4x<sup>2</sup> ។

គ. គណនាថទីងដើម្បីថ្លារដឹកការណ៍កស្តីការណ៍កំណើនមួយដែលមានក្រលាដើម្បី 45x<sup>6</sup> ទីង បណ្តាបយ 5x<sup>2</sup> ។

៧.សរស់រដាស្តីយកុណាដែលមាននិទសញ្ញាផាចំនួនវិធីមាន:

ក.  $3x^{-2}$       ខ.  $\frac{-5}{x^{-5}}$       គ.  $a^2b^{-4}$       យ.  $\frac{x^{-4}}{y^{-7}}$       ង.  $\frac{m^3n^{-4}}{a^{-5}b}$

៨.គណនាមានក្រោម :

ក.  $(2^3)^4$       ខ.  $(-3^4)^2$       គ.  $(x^{10})^6$       យ.  $[(-4^3)]^2$       ង.  $[(x+2)^5]^8$

៩.គណនាកន្លោមខាងក្រោម:

ក.  $(4a^3x^2y^6)^4$       ខ.  $(x^{-4}y^{-3})^{-7}$       គ.  $(a^5b^{-2})^4$       យ.  $(3x^{2a-4})^5$       ង.  $\left(\frac{x^7y^3a^{-5}}{x^4ya^{-12}}\right)^2$

១០.សរស់រចំនួនខាងក្រោមដាចំនួនគ្មានស្តីយកុណាដែន 10

ក.  $10^4$        $10^6$        $10^9$        $10^{-5}$        $10^{-7}$        $10^{-8}$

ខ.  $4,6 \times 10^5$        $0,466 \times 10^8$        $24,16 \times 10^{-5}$        $678,235 \times 10^{-6}$

១១.គណនាអំនួនខាងក្រោមរួចសរស់រដាស្តីយកុណាដែន 10

$A = (5,3 \times 10^{-4})(3,12 \times 10^8)$        $B = (15,3 \times 10^{-6})(1,12 \times 10^8)$        $A = (24,5 \times 10^{-7})(4,5 \times 10^{-9})$

១២. តណនាចំនួនខាងក្រោមរចសរសជាថ្វូន្តម្រង  $a \times 10^n$  ដើម្បី  $1 \leq a < 10$  :

$$\text{ក. } 1,6438 \times 0,004281 \quad \text{ខ. } (315 \times 2,5 \times 10^{-5}) (0,45 \times 10^8) \quad \text{គ. } \frac{0,32}{0,000008} \quad \text{យ. } \frac{45 \times 10^5}{0,009 \times 10^{-7}}$$

១៣. តណនាប្រសការនៃចំនួនខាងក្រោមនេះ :

$$a. \text{ ក. } 25 \quad \text{ខ. } 8.1 \quad \text{គ. } 1.69 \quad \text{យ. } 625 \quad \text{ឯ. } 10000$$

$$b. \text{ ក. } 0.25 \quad \text{ខ. } 0.04 \quad \text{គ. } 2.25 \quad \text{យ. } 0.0001 \quad \text{ឯ. } 12.25$$

១៤. តណនាប្រសតុបនៃចំនួនខាងក្រោមនេះ :

$$\text{ក. } A = 125 \quad B = 729 \quad C = 1331 \quad D = 3375 \quad E = 1000000$$

$$\text{ខ. } A = 0,008 \quad B = 0,000027 \quad C = 1,728 \quad D = 9,261 \quad E = 0,000000001$$

១៥. តណនាតម្លៃខាងក្រោម:

$$A = \sqrt{4900} \quad B = \sqrt{441x^2} \quad C = \sqrt{(-100x^2)^2} \quad D = \sqrt{(1 - \sqrt{3})^2} \quad E = \sqrt{3 + 2\sqrt{2}}$$

១៦. តណនាតម្លៃខាងក្រោម:

$$A = \sqrt[3]{64000} \quad B = \sqrt[3]{-8x^3y^3} \quad C = \sqrt[3]{27a^6b^{-9}} \quad D = \sqrt[3]{(1 - \sqrt{5})^3} \quad E = \sqrt[3]{10 + 6\sqrt{3}}$$

១៧. តណនាតម្លៃ  $x$  បើផ្តល់:

$$\text{ក. } x^2 = 16 \quad \text{ខ. } x^2 = 144 \quad \text{គ. } x^2 = 0,16 \quad \text{យ. } x^2 = 1600 \quad \text{ឯ. } x^2 = 121a^4$$

១៨. តណនាតម្លៃ  $x$  បើផ្តល់:

$$\text{ក. } x^3 = 27 \quad \text{ខ. } x^3 = 125 \quad \text{គ. } x^3 = -0,027 \quad \text{យ. } x^3 = 216a^3 \quad \text{ឯ. } x^3 = 7 + 5\sqrt{2}$$

១៩. តណនាប្រសការនៃចំនួនខាងក្រោមដោយប្រើម៉ាសិនគិតលេខ:

$$12,18,270,999, \frac{2345}{6789}$$

២០. ចូរបញ្ជីបច្ចេកចំនួនខាងក្រោម:

$$\text{ក. } -1^0 + 4^0 \text{ និង } 1 \quad \text{ខ. } \sqrt{144} \text{ និង } \sqrt[3]{1728} \quad \text{គ. } 2,5 \text{ និង } \sqrt{1,25} \quad \text{យ. } -625 \text{ និង } \sqrt{625}$$

សិទ្ធិភាពខ្សោយឈ្មោះ ស្នើសារឈ្មោះ អ្នកគិតស្នើសារ និងខ្សោយឈ្មោះ ខ

សិទ្ធិភាពខ្សោយឈ្មោះ ស្នើសារឈ្មោះ យកចែងចែង និងខ្សោយឈ្មោះ ខ

ఇంగ్లీషు

៩. ចូរគុណសញ្ញា ✓ ក្នុងប្រអប់ត្រីមត្រូវតែមួយគត់ :

- ក. គេមាន  $A = 2x - x$  នៅ៖   $A = x$       $A = 1$       $A = 2$       $A = 3x$

ខ. គេមាន  $A = -4x + 3x$  នៅ៖   $A = x$       $A = -x$       $A = -1$       $A = 7$

គ. គេមាន  $A = (-2x)^0 + 1$  នៅ៖   $A = 0$       $A = 1$       $A = 2$       $A = 3$

## ២. ច្របំពេញតារាងខាងក្រោម:

ឯកធាតុ	លេខមេគុណ	អង្គរ	ដីក្រ
$-13x$			
$\frac{1}{7}x^{2010}$			
$34ay^5$			
$-\frac{5}{12}a^3bc^4$			

៣. ច្បាស់បកនៅរាជធានីភ្នំពេញ

$$3x^3 - 5x + 3x^2 \quad 2.8 + x^2 + 5x^7 + 6x^3 + 10x + x^9$$

$$\text{Ans. } -8a^4 + 6a^8 - a^2 + 12a^6 - 10 \quad \text{Ans. } .39 - b^5 - 8b + b^4 + 6b^3$$

៤. ផ្លូវរៀបកន្លែងភាពជាមួយដែលមានចំណាំ

$$\text{Ex. } y + 7y^4 - 8y^2 + 4y^3 \quad \text{Q. } 3 - m^2 + 4m^3 - 5m$$

$$\text{R}.t^{10} - 3t + 15t^8 + t^2 + 14t^6 - 2010 \quad \text{W}.x^3 + 3x^7 - \frac{3}{5}x^2 + 2x - 7x^5 + 21$$

៥. ច្រប់ពេញតាមអាជីវកម្ម

ការគ្រប់គិតសម្រាប់ ការគ្រប់គិតសម្រាប់ ការគ្រប់គិតសម្រាប់ ការគ្រប់គិតសម្រាប់ ការគ្រប់គិតសម្រាប់	ប្រភព	លេខមេគុណដីក្រឡូស់ជាន់គេ	អង់រ	ដឹក
$3x^3 - 5x + 3x^2$				
$-\frac{23}{4} xza^5$				
$9x^5 - 3a^4 x^3 by^5$				
$4x^4 y^5 + 7xya^{10} - 2xy^5$				
$12 - x^{13} - x^6 y^7 ab^2 - 20x^3$				
$-3x^2 b^7 + 5abx^7 + 6x^3 + 10x + a^3 x^9 b^4$				

ស្ថិមជូនពារីបង្ហែទទួលបានដោតជីយក្បានការសិក្សា!!!!!!

៦. កំណត់តម្លៃនៃពហុចាប់ខាងក្រោម ចំពោះ  $x=0$  និង  $x=1$

ក.  $2x - 10$

ខ.  $4x^3 - 4$

គ.  $x^2 - 5x + 2$

ឃ.  $3x^4 - 4x^2 + 7$

៧. គណនាដលប្បកនៃដែកចាប់ខាងក្រោម

ក.  $3x - 5x + 7x$       ខ.  $\frac{5}{8}xy^2 - \frac{2}{3}xy^2 - 2xy^2 + \frac{3}{4}xy^2$       គ.  $\frac{3}{5}x^2y^4z - \frac{3}{4}x^2y^4z + \frac{1}{2}x^2y^4z$

៨. គណនាដលគុណខាងក្រោម :

ក.  $(3x)(5x^3)$     ខ.  $(-\frac{3}{4}y^4)(7y^5)$     គ.  $(-\frac{4}{5}ax^4)(15a^2x)(-2a^6x^5)$     ឃ.  $(-2xay)(-4xy)(-3a^4x^7)$

៩. គណនាករណីខាងក្រោម:

ក.  $(-2x^4y^3)^6$       ខ.  $(-3a^2b^5)^3$       គ.  $(6mnt^3)^3$       ឃ.  $(-\frac{1}{2}x^3y^5)^5$       ឃ.  $(9xy^4z^8)^2$

១០. គណនាដលចំណែកខាងក្រោម :

ក.  $\frac{12x^5y^4z}{6xyz^3}$       ខ.  $\frac{32x^4y^7z^3}{8ax^4z^4}$       គ.  $\frac{(-4xy^5z^2)^3}{16y^{10}z^8}$       ឃ.  $\frac{(4abcx^2)^5}{(-3ac^2x^{10}z^2)^2}$

១១. គណនាដលប្បក-ជលដែកខាងក្រោមរួចរាល់បានលំដាប់ចុះនៃស្តីយគុណ  $x$  :

ក.  $(3x - 7) + (-4x + 7)$     ខ.  $(5x^2 - 3x) - (7x^2 - 8x + 5)$     គ.  $(x^2 - 5x - 6) - (4x^2 + 3x - 7)$

១២. គណនាដលប្បក-ជលដែកខាងក្រោមរួចរាល់បានលំដាប់ចុះនៃស្តីយគុណ  $x$  :

ក.  $(9x^3 - 4x^2 - 6) + (3x^2 + 5x + 8)$       ខ.  $(x^2 - m^3) - (4x^2 - 3mx + 6m^3 - 1)$

គ.  $(x^2 + 2xb + b^2) - (-x^2 + xb + b^2)$       ឃ.  $(mx^3 + 3m^4x^2 - 7) - (2m^4x^2 + 15)$

១៣. ចូរបំពេញសមភាពខាងក្រោម:

ក.  $(2x + 3)(4x + 1) = (\dots\dots\dots\dots\dots)4x + (\dots\dots\dots\dots\dots).1$

ខ.  $(y - 4)(5y - 6) = (\dots\dots\dots\dots\dots)5y - (\dots\dots\dots\dots\dots)6$

១៤. គណនាដលគុណខាងក្រោម:

ក.  $3(5x - \frac{8}{3})$     ខ.  $-7x(4x^2 - 2x + 9)$     គ.  $(6a - 3x)(a - x)$     ឃ.  $(4x^2 + 7)(x^3 - 5x + 30)$

១៥. គណនាដលចំណែកខាងក្រោម:

ក.  $(-9x^4 + 3x^2 - 12) \div (3x)$     ខ.  $(x^2 - 15x + 56) \div (x - 8)$     គ.  $(x^2 + 11x + 30) \div (x + 5)$

ឃ.  $(x^3 - 5x + 4) \div (x - 1)$     ង.  $(x^2 - 6x + 7) \div (x - 2)$     ឌ.  $(x^3 - 32x^2 - 7x + 8) \div (x + 3)$


១៦. នៅក្នុងចត្តកោណកំណងរូបខាងស្តាំ ចូរគណនា

ក. ផ្ទៃនៃផ្ទៃកដែលមានពិណស?

ខ. បរិមាណត្រចំត្តកោណកំណងតូច?

គ. បរិមាណត្រចំត្តកោណកំណងចំ?

10cm



7cm

**ជំហាន**

**១.ចូរគួរសមញ្ងា ✓ ក្នុងប្រអប់ត្រីមត្រូវទៅមួយគត់ :**

ក. គឺមាន  $A = x^2 - 4$  នៅ៖ គើលដែល:

$A = (x-4)(x+4)$    $A = (x-2)(x-2)$    $A = (x-2)(x+2)$    $A = (x+2)(x+2)$

ខ. គឺមាន  $A = -4x^2 + 3x$  នៅ៖ គើលដែល:

$A = -x^2$    $A = -x(4x+3)$    $A = 4x(x+3)$    $A = x(3-4x)$

**២.ពន្លាតកនេរាមខាងក្រោមដោយប្រើសមភាពកត់សម្ងាត់សំខាន់ៗ:**

ក.  $(y-3)(y+3)$  ខ.  $(4+x)(4-x)$  គ.  $(\frac{1}{2}x-5)(5+\frac{1}{2}x)$  ឃ.  $(\frac{3}{3}x^2-\frac{4}{5}y)(\frac{3}{3}x^2+\frac{4}{5}y)$

ដ.  $(5+2a)^2$  ច.  $(3x^2-2y)^2$  ន.  $(2x-3)(4x^2+6x+9)$  ធន.  $(x+4)(x^2+4x+16)$  ពិ.  $(x-1)^3$

**៣.បំពេញកនេរាមខាងក្រោមដើម្បីគើលដែលត្រឹមត្រូវ:**

ក.  $x^2 + \dots + 9y^2$  ខ.  $16a^2 - \dots + 25b^2$  គ.  $9a^2b^2 - 12abx^2 + \dots$

ឃ.  $9x^4y^2 + \dots + 4x^2y^4$  ន.  $\frac{4}{25}x^2y^4 + \dots + \frac{9}{16}a^2b^2$

**៤.សរស់រដាប់សមភាពកត់សម្ងាត់សំខាន់ៗ**

ក.  $4x^2 - 49$  ខ.  $a^2b^2 - 4$  គ.  $a^2x^2 - m^2n^2$  ឃ.  $\frac{4}{9}y^2 - 25z^2$  ន.  $\frac{x^2}{25} - \frac{y^2}{36}$

ច.  $t^3 - 27$  ន.  $8p^3 - 1$  ធន.  $27x^3 + 1$  ឃ.  $8 + 27x^3$  ពិ.  $\frac{x^3}{8} - \frac{27y^3}{64}$

**៥.ដោះស្រាយតាមកត់សមភាពកត់សម្ងាត់សំខាន់ៗខាងក្រោម:**

ក.  $x^3 + y^3 = (x+y)^3 - 3xy(x+y)$  ខ.  $x^5 + y^5 = (x^2 + y^2)(x^3 + y^3) - x^2y^2(x+y)$

គ.  $a^4 - b^4 = (a-b)(a^3 + a^2b + ab^2 + b^3)$  ឃ.  $a^5 + b^5 = (a+b)(a^4 - a^3b + a^2b^2 - ab^3 + b^4)$

**៦.ពន្លាតកនេរាមខាងក្រោម:**

ក.  $(2+x)^2$  ខ.  $(2-3x)^2$  គ.  $(2+x)^3$  ឃ.  $(3-x)^3$  ន.  $(1+x)^4$

**៧.ចូរបំពេញកនេរាមខាងក្រោម:**

ក.  $x^2 + 4xy + 4y^2 = (x + \dots)^2$  ខ.  $9x^2 + 6xy + y^2 = (\dots + y)^2$

គ.  $4x^2 + 4xy + y^2 = (\dots + \dots)^2$  ឃ.  $25x^2 + 20x + 4 = (\dots - \dots)^2$

ន.  $4x^2 - 6xy + 9y^2 = (\dots + \dots)^2$  ឃ.  $x^2 - 20x + 100 = (\dots - \dots)^2$

**ជំហាន****១. ចូរដាក់កន្លោមខាងក្រោមជាជំនួយគុណភាព:**

ក.  $(x+1)(x-3) + (x+1)(3x+5)$       ខ.  $(2x+1)(5x-3) + (2x+1)(3x-5)$

គ.  $(3x-1)(x^2-3) + (3x-1)(12-2x^2)$       ឃ.  $(7x+1)(x-3) + (x-3)(x^2+3x+24)$

**២. ដាក់កន្លោមខាងក្រោមជាជំនួយគុណភាព :**

ក.  $12x^2(x-2) - 18x(x-2)$       ខ.  $50x(x+1) + 30x(x+1)(x+2)$

គ.  $2ab(2x+1)(x+2) - 6ab(2x+1)(x-2)$       ឃ.  $(x-1)(x-a)(x+3) - (x-1)(x-a)(2x-1)$

**៣. ចូរដាក់កន្លោមខាងក្រោមជាជំនួយគុណភាព:**

ក.  $ac + bc - ad - bd$       ខ.  $by - bx + 3ax - 3y$       គ.  $5bx - ay + bya - 5ax$       ឃ.  $6x^2 - 6y + ay - ax^2$

**៤. ដាក់កន្លោមខាងក្រោមជាជំនួយគុណភាពដើម្បីក្រឡិទ**

ក.  $81a^2 - (a+b)^2$       ខ.  $(x+1)^2 - (2x-3)^2$

គ.  $9(a-2)^2 - 25(1-a)^2$       ឃ.  $4(x-a)^2 - 64(a-2x)^2$

**៥. ដាក់កន្លោមខាងក្រោមជាជំនួយគុណភាពដើម្បីក្រឡិទ**

ក.  $a^2 + b^2 - c^2 + 2ab$       ខ.  $x^2 - y^2 - z^2 - 2yz$       គ.  $x^3 + 2x^2 - 4x - 8$

ឃ.  $x^4 + x^3 - 4x^2 - 4x$       ឃ.  $3x^5 - 6x^3 + 3x$       ឃ.  $(x^2 + 4)^2 - 16x^2$       ឃ.  $(3x-6)^2 - (x^2 - 4)^2$

**៦. ដាក់កន្លោមខាងក្រោមជាការនៃទេធា:**

ក.  $a^2 + 6ba + 9b^2$       ខ.  $16a^2 + b^2 - 8ab$       គ.  $4x^2 - 20xy + 25y^2$       ឃ.  $\frac{1}{a^2} + \frac{2}{ab} + \frac{1}{b^2}$

**៧. ចូរបំពេញប្រអប់ខាងក្រោមដាក់ជាជំនួយគុណភាព:**

ក.  $6x^2 + 5x + 1 = 6x^2 + 3x + \boxed{\phantom{00}} + 1$

ខ.  $8x^2 + 2x - 6 = 8x^2 + 8x - \boxed{\phantom{00}} - 6$

គ.  $2x^2 + 9x - 18 = 2x^2 + 12x - \boxed{\phantom{00}} - 18$

ឃ.  $2x^2 + 3xy + y^2 = 2x^2 + xy + \boxed{\phantom{00}} + y^2$

ឃ.  $x^2 + 3xy + 2y^2 = x^2 + 2xy + \boxed{\phantom{00}} + 2y^2$

បើបន្ទាន់ថែរបៀបនេះ ត្រូវអនុសាស្ត្រ វិកាយដូចជា បើបន្ទាន់មិនយល់ ត្រូវខាងក្រោម នៅលើក្នុងចិត្ត រកដឹងពីបាន ។

**លំហាត់**

**១. គណនាទំង្វល់ខែនប្រភាកតពិធីតណិតខាងក្រោម:**

ក.  $A = \frac{x+1}{2x+3}$  ចំណោះ  $x=1, x=2, x=3$

ខ.  $B = \frac{2x-4}{x+1}$  ចំណោះ  $x=0, x=1, x=2, x=-3$

គ.  $C = \frac{2x^2+x-1}{x^2+1}$  ចំណោះ  $x=0, x=1, x=2, x=-3, x=-4$

**២. រកតំបន់អនុគមន៍  $x$  ដែលនាំឱ្យប្រភាកតមានន័យ :**

ក.  $\frac{x+1}{2x+3}$  ខ.  $\frac{2x-4}{x+1}$  គ.  $\frac{2x^2+x-1}{x^2-1}$  ឃ.  $\frac{2x^2-1}{x^2+1}$  ឈ.  $\frac{x-1}{(x-1)^2+2}$  ឃ.  $\frac{12x^2+x}{(x-1)(x+4)}$

**៣. រកតំបន់អនុគមន៍  $x$  ដែលនាំឱ្យប្រភាកតត្រានន័យ :**

ក.  $\frac{x-1}{2x+8}$  ខ.  $\frac{x-4}{2x+\sqrt{3}}$  គ.  $\frac{2x^2-1}{x^2-1}$  ឃ.  $\frac{x^2-1}{x^2+1}$  ឈ.  $\frac{x-1}{(x-1)^2-1}$  ឃ.  $\frac{12x^2+x}{(2x-1)(x-4)}$

**៤. រកតំបន់អនុគមន៍  $x$  ដែលនាំឱ្យប្រភាកតមានតំបន់ស្មើសូល្យ:**

ក.  $\frac{x-1}{2x+8}$  ខ.  $\frac{x-4}{2x+\sqrt{3}}$  គ.  $\frac{2x^2-1}{x^2-1}$  ឃ.  $\frac{x^2-1}{x^2+1}$  ឈ.  $\frac{x-1}{(x-1)^2-1}$  ឃ.  $\frac{12x^2+x}{(2x-1)(x-4)}$

**៥. គោលប្រភាកតពិធីតណិត  $A = \frac{x-2}{2x+1}$  និង  $B = \frac{x^2-4}{(2x+1)(x+2)}$  ។**

ក. កំណត់តំបន់  $x$  ដើម្បីឱ្យប្រភាកតនិមួយទៅមានន័យ ?

ខ. តើតំបន់  $x$  ណាយខ្លះដែលនាំឱ្យប្រភាកត  $A$  និង  $B$  មានន័យព្រមត្រា ?

គ. ប្រភាកត  $A$  និង  $B$  ស្ថិត្រាដើរបុទ្រ ? តើវាស្ថិត្រាក្នុងលក្ខខណ្ឌដូចមេច ?

ឃ. សម្រួលប្រភាកត  $F = \frac{A}{B}$  ?

**៦. សម្រួលប្រភាកតពិធីតណិតខាងក្រោម:**

ក.  $\frac{3x^2+6x}{4x^2+8x}$  ខ.  $\frac{2x^2-2x}{3x-3}$  គ.  $\frac{2x-6}{9-x^2}$  ឃ.  $\frac{15+3y}{y^2-25}$  ឈ.  $\frac{3x-3}{x^2-2x+1}$

**៧. គណនាដលចំកប្រភាកតពិធីតណិតខាងក្រោម:**

ក.  $\frac{\frac{1}{x} + \frac{1}{y}}{\frac{x-y}{y} - \frac{y-x}{x}}$  ខ.  $\frac{\frac{x}{x+1} - \frac{x^2}{x^2-1}}{1 + \frac{1}{x-1}}$  គ.  $\frac{\frac{4}{2x-3y} - \frac{3}{3y-5}}{\frac{-2}{5x-3y} + \frac{5}{3y-2x}}$  ឃ.  $\frac{\frac{x+1}{x} \times \frac{x-x-1}{x+1}}{x+\frac{1}{x}-1 + \frac{x-x-1}{x+1}}$

**៨. ក. សម្រួលប្រភាកត  $A = \frac{\frac{2xy}{x+y}-x}{\frac{1}{y}+\frac{1}{x-2y}}$  និង  $B = \frac{\frac{2xy}{x+y}-y}{\frac{1}{x}+\frac{1}{y-2x}}$  ។**

ខ. គណនាដលបូក  $A+B$  ? គ. គណនាទំង្វល់  $A, B$  និង  $A+B$  ចំណោះ  $x=\frac{3}{2}, y=\frac{5}{2}$  ?

ឧប្បជ្ជ

៩. ចុរគុណសស្សា  ក្នុងប្រអប់ត្រីមត្រូវតែមួយគត់ :

ក. តើមាន  $x - 4 = 3$  នៅ៖ តើបាន៖

$x = -1$

x=1

$$\square \quad x = -7$$

□  $x = 7$

2. គើមាន  $\frac{x+7}{2} = 3$  នៅេះ គើបាន៖

x = -1

□  $x = 1$

## ៤. ដោះស្រាយសមិទ្ធភាពខាងក្រោម:

$$3x - 7 = 23 \quad 4x + 15 = 11 \quad -7x + 3 = 32 \quad 8 - 3x = -22 \quad 5 - 6x = -55$$

៣. ច្បារដោះស្រាយសមិការខាងក្រោមដែលមាន  $x$  ជាមុនពាក្យ:

$$\text{iii. } 30 - 6x = 4x \quad \text{iv. } 7 - 4x = 5x - 2 \quad \text{v. } 2x - 3 = 3x + 5 \quad \text{vi. } 5x - 1 = 10 - 6x \quad \text{vii. } 40 + 3x = -2x + 5$$

#### ៥. ដោះស្រាយសមិការខាងក្រោម៖

$$\textcircled{1}. 3(x+4)=5x \quad \textcircled{2}. 3(a-4)=5(2a+6) \quad \textcircled{3}. 3y+20=4(7-2y) \quad \textcircled{4}. 3(2m+4)=10-(5m-3)$$

៥. ច្បារដោះស្រាយសមិទ្ធភាពខាងក្រោមដែលមាន x ជាមុនពាក់

$$\text{I. } \frac{3}{2}x - 4 = \frac{4}{3} \quad \text{2. } \frac{x-1}{4} = \frac{7-3x}{2} \quad \text{III. } \frac{1}{2}x - 5 = x + \frac{3}{2} \quad \text{IV. } \frac{5}{2} + 3x = \frac{3}{4} - \frac{7}{2}x \quad \text{V. } 5x - 7 = \frac{1}{5}x - \frac{8}{3}$$

## ៩. ដោះស្រាយសមិការខាងក្រោម៖

$$\textcircled{1}. (x-4)(3x-6)=0 \quad \textcircled{2}. (21-3n)(n+6)=0 \quad \textcircled{3}. 4(m-1)=m(m-1) \quad \textcircled{4}. (1-x)^2 = (x+1)^2$$

$$\text{f}. 4x^2(x-5) = (x-5) \quad \text{g}. (x-3)(x+4) = 8(x+4) \quad \text{h}. z^2 - 7z - 8 = 0 \quad \text{i}. (x-3)(x+4) = 8$$

ຕ. កសិករម្យាកំដី៖ កង់ពីភូមិ A ទៅភូមិ B ដោយលេវវីន 12km/h ។ តាតំដី៖ បាន  $\frac{2}{3}$  នៃចម្ងាយផ្លូវកង់តាតំក្នុង ។

តាត់ដើរបន្ទាយលើរឹង  $4 \text{ km/h}$  តាត់ធ្វើដំណើនទេសចរណ៍ 1h ទីបន្ទាយដល់កម្ពុជា B ។

ចូរកចម្លាយដែវិ A ទៅភូមិ B ?

**៤.ក្នុងប្រុសម្នាក់បានស្ថិតីខ្លួនទៅជា “ ពើយើងមានភាយុប្លាន ” ឱ្យពុកផ្ទើយថា “ ឥឡូវនេះភាយុងង សិល្បៈភាគតិចដែលភាយុរបស់អ្នក ។ការណ៍ពី ១០ឆ្នាំមុនភាយុរបស់អ្នកបានបង្កើមឃើមភាគច្បាបនដែលភាយុរបស់អ្នក ។ ”  
រកភាយុរបស់អ្នកទាំងពីរ ។**

បើកម្រោង នាក់ ធ្វើព្រមតានា តើត្រូវធ្វើការដារនេះប៉ុណ្ណោះម៉ោងទីបែបណា ?

ឧប្បជ្ជ

៩. ចូរគួរតាមស្នើសុំ ✓ ក្នុងប្រអប់ត្រីមត្រូវនៅពេលមួយគត់ :

ก. เศษส่วน  $x - y = 3$  เนื่องจากนั้น  $x = y + 3$

- $$\boxed{\phantom{0}}_{x=-1, y=-2} \quad \boxed{\phantom{0}}_{x=1, y=2} \quad \boxed{\phantom{0}}_{x=-7, y=-10} \quad \boxed{\phantom{0}}_{x=7, y=10}$$

2. គេមាន  $2x + 3y = -8$  នៅ៖ គេបាន:

- $$\boxed{\phantom{0}}_{x=-1, y=-2} \quad \boxed{\phantom{0}}_{x=1, y=2} \quad \boxed{\phantom{0}}_{x=-7, y=-10} \quad \boxed{\phantom{0}}_{x=7, y=10}$$

#### **៤.បំពេញចម្លើយនៃសមិការខាងក្រោម៖**

$$\text{ñ. } 12x - 7y = 5, (1, \dots) \quad \text{ø. } x + 17y = -5, (3, \dots) \quad \text{ñ. } 2x - 5y = 4, (\dots, 2) \quad \text{ø. } 9x + 3y = -7, (\dots, -1)$$

### ๓. សង្គមភាពនៃសមិការខាងក្រោម៖

$$\text{iii. } 2x + y = 8 \quad \text{iv. } -x + 4y = 5 \quad \text{v. } x - 6y = -2 \quad \text{vi. } 5x + 2y = -10$$

៤. បណ្តាញចម្រើយទាំងអស់នេះ តើមយណាគារក្នុងចម្រើយនេះប្រពន្ធសមិទ្ធភាព

$$\text{If } \begin{cases} x + y &= 8 \\ 3x + 2y &= 21 \end{cases} \quad \boxed{\phantom{00}}(2,4) \quad \boxed{\phantom{00}}(5,-3) \quad \boxed{\phantom{00}}(1,9) \quad \boxed{\phantom{00}}(-2,4) \quad \boxed{\phantom{00}}(5,3)$$

$$2 \begin{cases} x - y = -6 \\ 3x + y = -2 \end{cases} \quad \boxed{(2,4)} \quad \boxed{(5,-3)} \quad \boxed{(1,9)} \quad \boxed{(-2,4)} \quad \boxed{(5,3)}$$

$$\text{iii. } \begin{cases} 3x + 5y = 26 \\ x + 2y = 10 \end{cases} \quad \boxed{(2,4)} \quad \boxed{(5,-3)} \quad \boxed{(1,9)} \quad \boxed{(-2,4)} \quad \boxed{(5,3)}$$

៥. ដោលស្រាយប្រពន្ធសមិទ្ធភាពខ្លួន

$$\text{ñ.} \begin{cases} x - 2y = 3 \\ 3x + 2y = 21 \end{cases} \quad \text{2.} \begin{cases} x - y = -6 \\ 3x + y = -2 \end{cases} \quad \text{ñ.} \begin{cases} x - 2y = 3 \\ -x + y = 2 \end{cases} \quad \text{w.} \begin{cases} x - y = 3 \\ 3x + 2y = 21 \end{cases}$$

#### ๖. ដោះស្រាយប្រពន្ធសមិទ្ធភាពខ្លួន

$$\text{f). } \begin{cases} 3x + y = 26 \\ x + 2y = 10 \end{cases} \quad \text{g). } \begin{cases} x + 5y = 26 \\ x + 2y = 10 \end{cases} \quad \text{h). } \begin{cases} 3x - y = 6 \\ -x + y = 1 \end{cases} \quad \text{i). } \begin{cases} -3x + y = 8 \\ x - 2y = 4 \end{cases}$$

๗. ដោះសារយប់ពន្លឺសមិករាយខាងក្រោមតាមវិធីផែនស និង តាមក្រកិចំ

$$\text{ñ. } \begin{cases} 3x - 5y = -21 \\ x = 10 - 2y \end{cases} \quad \text{g. } \begin{cases} -x - y = -6 \\ x - 4y = 18 \end{cases} \quad \text{ñ. } \begin{cases} 3x + y = -4 \\ -5x + y = -9 \end{cases} \quad \text{w. } \begin{cases} 2x + y = 16 \\ x - 3y = -8 \end{cases}$$

**៤. គឺមិនបានសម្រាប់ការបង្ហាញទូទៅ**  $\begin{cases} (a-1)x+by = 5 \\ 2ax+(b+1)y = 3 \end{cases}$  រកតម្លៃ  $a$  និង  $b$  ដើម្បីមិនបានសម្រាប់ការបង្ហាញទូទៅឡើយ  $(1,2)$  ។

៦. គឺមីត្រូវបានរាយការណ៍ដើម្បីសម្រេចការងារមានកូដខាងក្រោម

$$\begin{cases} (a+1)x + 2by = -5 \\ 3ax + 2(b+1)y = 8 \end{cases}$$

រកតម្លៃ  $a$  និង  $b$  ដើម្បីមីត្រូវបានរាយការណ៍ដើម្បីសម្រេចការងារមានកូដខាងក្រោម  $(-1,3)$

**១០. ផ្សំមនអកសិទ្ធិរាយការយុទ្ធសាស្ត្រជាន់របស់តាត់ ។ បើកេដឹងចាយផ្សំថ្វីមខទេវរាយតាត់មាន**

២ដងគ្រឿនជាងរាយកន្ល ។ រករាយអកសិលារី និង រាយកន្លកងពេលបច្ចបន្ត ។

**ចំណាត់**

**១.ចូរគួរសព្វា ✓ តួន្យប្រអប់ត្រីមត្រូវទៅមួយគត់ :**

គេមានសិស្ស ៤៩នាក់ ដែលមានពិនិត្យដំឡាក់បានព្រម នៅសិស្សដែលបានពិនិត្យប្រើប្រាស់ដោយគេគឺ:

A = 100,89,67,98,78  B = 90,90,90,80,80  C = 65,100,98,100,89  D = 85,95,95,95,100

**២.ត្រូវបានស្រួលវិតមានសិស្សតួន្យចាក់មួយបានដូចខាងក្រោម:**

៣	៤	៥	៦	៩០	៨	៣	៣	៣	៥
៤	៩០	៤	៤	៥	៣	៤	៥	៥	៥
៥	៥	៥	៥	៥	៥	៥	៩០	៤	៤
៦	៥	៥	៥	៥	៥	៥	៥	៥	៥

ចូរបំពេញតារាងប្រភេទដែលទទួលបានពីក្នុងចំណាត់ខាងលើ:

ចំណាត់សិស្ស	១	២	៣	៤	៥	៦	៧	៨	៩	៩០
ប្រភេទ										

**៣.របាយការណីរបស់មន្ត្រីពិសោធនឹងមួយស្ថិតិប្រភេទឈ្មោះរបស់អ្នកដី ៤០នាក់បានប្រាប់ឱ្យដឹងថា:**

ប្រភេទ ឈ្មោះ A ១១នាក់ B ១០នាក់ O ១៥ នាក់ និង AB ៤នាក់ ។

ក.ចូរបកស្រាយទិន្នន័យតាមដំឡាក់ប្រាមសសរ? ខ. ចូរបកស្រាយទិន្នន័យតាមដំឡាក់ប្រាមដីត?

**៤.គេហេះគ្រប់ទូកទ្វាក់មួយចំនួន ៤០ដី ហើយទទួលបានលទ្ធផលដូចតទៅ :**

៤	៩	៣	៦	៤	៤	៦	២	៥	៥
៣	៤	៣	៤	២	៦	៤	៦	២	៣
២	៦	៦	៤	៤	២	២	៥	៥	១
១	២	៦	៦	៣	៤	៩	៦	៣	៥

ក.ចូរបំពេញតារាងប្រភេទដែលទទួលបានពីក្នុងចំណាត់ខាងលើ:

លេខចំពុះ	១	២	៣	៤	៥	៦	៧	៨	៩	៩០
ប្រភេទ										

ក.ចូរបកស្រាយទិន្នន័យតាមដំឡាក់ប្រាមសសរ? ខ. ចូរបកស្រាយទិន្នន័យតាមដំឡាក់ប្រាមដីត?

**៥.នៅក្នុងក្នុងមួយមាន ៣៣ត្រូវសារ គេបានដំឡើងយើងចាក់មានក្នុងដូចខាងក្រោម:**

៤	៩	៣	៦	៤	៤	៦	២	០	៥	៣
៣	៤	០	៤	២	៦	៤	៦	២	៣	១
២	៦	៦	៤	៤	២	២	៥	៥	១	៤

ចូរសង់តារាងប្រភេទដែលទទួលបានលើ ?

**៦. នៅក្នុងកសិដ្ឋានចិត្តធមជ្រូវកម្មយគជានអីដឹងមាសរបស់វាទៅទូលាងបានលទ្ធផលដូចខាងក្រោម:**

២០	២៥	៣៣	៤៥	៦០	៧៣	៨៥	៩០	៩០	៩១
២៥	៣០	៤៥	៥៥	៦០	៧៥	៨៥	៩៥	៩៥	៩៥
៥០	៥៣	៦០	៥៥	៥៥	៦៥	៥៥	៥៥	៥៥	៥៥
៦៥	៦៥	៥០	៥៥	៥៥	៥៥	៥៥	៥៥	៥៥	៥៥

ចូរបំពេញតារាងប្រភកង់នៃទិន្នន័យខាងក្រោម៖

ម៉ាស (kg)	២០-៣០	៣០-៤០	៤០-៥០	៥០-៦០	៦០-៧០
ប្រភកង់					

**៧. ក្នុងថ្ងៃលិះសោចនីបណ្តុះក្នុងឈើមួយកំន្លែង គេបានវាស់កម្ពស់គិតជាគ្រាម វាទូលាងបានលទ្ធផលដូចខាងក្រោម៖**

៣០	៣៥	៤៣	៤៥	៦០	៧៣	៨៥	៩០	៩០	៩១
៥៥	៦០	៦៥	៥៥	៥៥	៧៥	៨៥	៩៥	៩៥	៩៥
៥០	៥៣	៦០	៥៥	៥៥	៦៥	៥៥	៥៥	៥៥	៥៥
៦៥	៦៥	៥០	៥៥	៥៥	៥៥	៥៥	៥៥	៥៥	៥៥

ក. ចូរសង់តារាងប្រភកង់នៃទិន្នន័យខាងលើដោយប្រើប្រាស់មានប្រវែងចន្ទោះ៥ ដែលថ្ងៃកំទី១ មាប់ពី ២៦

ខ. តើថ្ងៃកំណាមានប្រភកង់ខ្លែស់ជាងគេ? តើថ្ងៃកំណាមានប្រភកង់ទាបជាងគេ?

គ. កំណត់ចំនួនក្នុងឈើដែលមានកំពស់ពី ៩១cm ដល់ ៩១cm ?

**៨. ក្រុមហ៊ុនដែកចាយក្រដ្ឋាន: តាមបណ្តាណខេត្តគិតពាន់កែស វាទូលាងបានលទ្ធផលដូចខាងក្រោម៖**

៣០	៣៥	៤៣	៤៥	៦០	៧៣	៨៥	៩០	៩០	៩១
៥៥	៦០	៦៥	៥៥	៥៥	៧៥	៨៥	៩៥	៩៥	៩៥
៥០	៥៣	៦០	៥៥	៥៥	៦៥	៥៥	៥៥	៥៥	៥៥
៦៥	៦៥	៥០	៥៥	៥៥	៥៥	៥៥	៥៥	៥៥	៥៥

ក. ចូរសង់តារាងប្រភកង់នៃទិន្នន័យខាងលើដោយប្រើប្រាស់មានប្រវែងចន្ទោះ១០ ដែលថ្ងៃកំទី១ មាប់ពី ២៥

ខ. តើថ្ងៃកំណាមានប្រភកង់ខ្លែស់ជាងគេ? តើថ្ងៃកំណាមានប្រភកង់ទាបជាងគេ?

គ. កំណត់ចំនួនកែសដែលមាននៅក្នុងថ្ងៃកំទី៤៥ ដល់ ៥៥ ?

ឃ. ចូរសង់អីស្សីក្រាមនៃទិន្នន័យខាងលើ ? ឃ. ចូរសង់ពហុការណប្រភកង់នៃទិន្នន័យ ?

ຂໍ້ມູນ

៩. ចូរគួរសស្សាន  កងប្រអប់ត្រីមត្រូវពេលម្មយកតែ :

ក.គេមានសិស្ស៥៩នាក់ដែលមានពិត្យដូចខាងក្រោមនៅសិស្សដែលបានមធ្យមភាគខ្ពស់ជាងគេទៅ:

$$\square A = 100, 89, 67, 98, 78 \quad \square B = 90, 90, 90, 80, 80 \quad \square C = 65, 100, 98, 100, 89 \quad \square D = 85, 95, 95, 95, 100$$

៩.គេមានទិន្នន័យមួយតី 3,0,1,5,6,8,8,10,4 នៅលើគេចាតិន្នន័យនេះ:

□ ទិន្នន័យរៀបចាមលំដាប់គឺនៅ □ ទិន្នន័យរៀបចាមលំដាប់ថ្លែង □  $\bar{x} = 5,625$  □  $M_0 = 10$  □  $M_e = 5$

**៤. ច្បារកំណត់មិនត្រូវទិន្នន័យនឹងមិនយុទ្ធសាស្ត្ររបស់ក្រោម:**

၆.၅,၉,၁၁,၁၁,၁၁,၁၃ ၈.၄,၇,၈,၉,၈,၈,၈,၉,၉,၈ ၆.၂,၄,၆,၄,၄,၆,၈,၂,၄,၈,၆,၄ ၁၂.၀,၈,၃,၇,၅,၉,၆,၄,၁

៣. ពាក្យដានក្រោមនេះបង្ហាញពីលេខ៥ នៃរចយនចំនួន ១៥០ក្រុងដែលផ្តល់ការតែបសិទ្ធផិនិត្យមយកទៅនេះ :

ເມືດໄຟລ (km/h)	၃၀-၄၀	၅၀-၆၀	၇၀-၈၀	၉၀-၁၀၀	၁၀၀-၁၁၀	၁၁၀-၁၂၀	၁၂၀-၁၃၀
ຜົ່ນຫຼາຍເພີ້ນ	၅	၁၂	၂၄	၄၈	၈၀	၁၂	၂၄

ក. ច្បារកំណត់មួយតែនៃថ្ងៃកំទិន្នន័យខាងលើ ? ខ. រកមធ្យមនៃលេប្កីនរដ្ឋយន្ត ?

៤. តើមានទឹន្នន័យ  $14, 17, 13, x, 14, 15, 13, 16, 12, 11$  ។

ក. កំណត់តម្លៃ  $x$  បើទិន្នន័យមានចូល  $M_0 = 13$  ។

ឧ. កំណត់តម្លៃ  $x$  បើទិន្នន័យមានមេដ្ឋាន  $M_e = 14$  ។

គ.កំណត់តម្លៃ  $x$  បើទិន្នន័យមាន  $\bar{x} = 13,5$

**៥. ច្បារកំណត់មធ្យមនៃទិន្នន័យនិមួយទាំងក្រោម:**

၏ ၃,၅,၈,၉,၁၀ ၂.၇,၈,၆,၉,၅,၈,၉,၃,၁၇ ၏၄၀,၇၀,၂၀,၈၀,၅၆,၈,၃၄ ၍။၂၈,၈၉,၇၈,၉၈,၉၇,၈၉,၇၉,၁၀၀

## **៦. ច្បាប់ណាត់មេដ្ឋាននៃទិន្នន័យខាងក្រោមនេះ :**

၆၁.၇,၂,၅,၃,၄,၆ ၈၂.၈,၄,၆,၁၀,၁၆,၁၂,၁၄,၁၈ ၉၁.၁,၃,၉,၂၂,၇,၆,၄,၁၀ ၩ၂.၀,၁၀,၂၀,၃၀,၂၃,၃၄,၄၅,၁၃,၁၅,၃၇

**៤. ក្នុងថ្ងៃលពិសោធន៍បណ្តុះក្នុងរឿងឱ្យមួយកន្លែង គេបានវារ៉ាស់កម្ពស់គិតជាមីត្តម៉ោង**

ମୀ	ମନ୍ଦ	ମନୀ	ମନ୍ତ୍ର	ମୀ	ମନୀ	ମନ୍ତ୍ର	ମୀ	ମନୀ	ମନ୍ତ୍ର
ମନ୍ଦ	ମୀ	ମନୀ	ମନ୍ତ୍ର	ମୀ	ମନୀ	ମନ୍ତ୍ର	ମୀ	ମନୀ	ମନ୍ତ୍ର
ମୀ	ମନୀ	ମନୀ	ମନ୍ତ୍ର	ମୀ	ମନୀ	ମନ୍ତ୍ର	ମୀ	ମନୀ	ମନ୍ତ୍ର
ମନୀ	ମନୀ	ମନୀ	ମନ୍ତ୍ର	ମୀ	ମନୀ	ମନ୍ତ୍ର	ମୀ	ମନୀ	ମନ୍ତ୍ର

ក. ចូរសង់តារាងប្រភេទនៃទឹកធម្មនិយមនាយកដែលប្រព័ន្ធនៅក្នុងក្រសួងពេទ្យ

២. ផ្លូវកំណត់មួយនៃថ្វាកំទិន្នន័យខាងលើ ? គ.រកមជ្ឈមន៍កម្មសំភ្លុយ ?

**ជំហាស**

**១.ក.គុណរដ្ឋមួយដែលមានកំប្រឈ័ង 3cm ហើយដោចំណុច I មួយនៅក្រោរដ្ឋមួយនេះ ។**

**សង្គមរបស់ទេរដ្ឋមួយនេះធ្វើបន្ទិចចំណុច I ?**

**ខ.សំណូរដែលចំពោះ I នៅក្នុងរដ្ឋមួយ ?**

**គ.គើតអាចថាយ៉ាងណាតំពោះរបស់ទេរដ្ឋមួយ ?**

**៣.គុណរដ្ឋមួយដែលមានកំប្រឈ័ងត្រូវបានការពារឡើង មានអក្សរស៊ីមួយជានិច្ចប្រឡេ ? បើមានតើបន្ទាត់នោះជាមី**

**៤.អងត់  $[AB]$  និង  $[A'B']$  ផ្លូវក្នុងបន្ទាត់  $(MN)$  ឬបន្ទាត់មួយកែងនិង  $(MN)$  កាត់  $[AB]$  ត្រង់ C**

**៥.គុណមុជាប់ត្រាតីរ  $XOZ$  និង  $ZOY$  ដែលមានរងាស់រៀងត្រា  $20^\circ$  និង  $38^\circ$  ។ដោចំណុច  $A \in [OZ)$  រួចដោ**

**ចំណុច  $B$  ផ្លូវនៅ A ផ្លូវបន្ទិច  $[OX)$  និង ចំណុច C ផ្លូវនៅ A ផ្លូវបន្ទិច  $[OY)$  ។**

**ក.តណានរងាស់មុន្ត  $B\hat{O}C$**

**ខ.សង់កន្លែងបន្ទាត់ពុំមុន្ត  $[OT)$  នៃមុន្ត  $B\hat{O}C$  ឬបង្អាញចាមុន្ត  $X\hat{O}Y$  និង  $Z\hat{O}T$  មានកន្លែងបន្ទាត់ពុំមុន្តម ?**

**៥.គុណអងត់  $[AB]$  និង មេដ្ឋានទីរបស់វា ។**

**ក.ជាត់ពណិក្របាយលើផ្ទុកនៃប្រព័ន្ធដែលមានចំណុច M ធ្វើឱ្យ  $MA < MB$  ។**

**ខ.ជាត់ពណិក្របាយលើផ្ទុកនៃប្រព័ន្ធដែលមានចំណុច M ធ្វើឱ្យ  $MA > MB$  ។**





**គ.បើ  $MA = MB$  តើចំណុច M ស្តិតនៅត្រង់ណា ?**

**៦.នៅក្នុងត្រីកោណា ABC បើ  $AB > AC$  និងដោ D លើផ្លូវ  $[AB]$  ដែល  $AD = AC$  ។**

**តើអងត់  $[CD]$  តាមអីចំពោះត្រីកោណា ABC ?**

**ជំហាន**

**១.ក្នុងរុបខាងក្រោមនេះចូរបន្ថែមសម្រួលពីកម្ព ( ផ្សាស់ប្តឹម មំបុនគ្នា ) ដើម្បីឱ្យត្រូវការណានៅក្នុងតាមករណិយាទ**

ក.ករណិ ដ.ដ.ដ ខ.ករណិ ដ.ម.ដ	
ក.ករណិ ដ.ម.ដ ខ.ករណិ ម.ដ.ម	
បើ $\Delta AEC \cong \Delta DEB$ ក.ករណិ ដ.ដ.ដ ខ.ករណិ ដ.ម.ដ	
បើ $\Delta PWT \cong \Delta SVR$ ក.ករណិ ដ.ម.ដ ខ.ករណិ ម.ដ.ម	

**២.តើមានត្រូវការណាសម័ង្ស ABC ម្នាយដែល នៅលើជ្រើនទាំងបីគេដោចំណុច D,E,F ដើម្បី  $AD=BE=CF$  ។**

**បង្ហាញថាទ្រូវការណាសម័ង្ស DEF ត្រូវការណាសម័ង្ស ?**

**៣.តើមានអង្គត់  $[AB]$  និង  $[CD]$  កាត់ត្រាត្រង់ I ដោយ  $IC=ID, IA=IB$  ។**

**ក.ត្រូវយបៀវិជ្ជា  $\Delta IBC \cong \Delta IAD$  ។**


**ខ.តើមានត្រូវការណាបុនគ្នាដោយនៅក្នុងទ្រង់ព័ត៌មានទាំងនេះ ?**

**៤.តើមានត្រូវការណាម៉ាត់ ABC ម្នាយ ដែល  $AB=AC$  ។តើបន្ទាយម៉ាត់ [BC] ទាំងពីរទិន្នន័យ [BD]**

**និង  $[CE]$  ដែល  $BD=CE$  ។ បង្ហាញថាទ្រូវការណាសម៉ាត់ ADE ជាទ្រូវការណាសម៉ាត់ ?**


**៥.តើមួយ  $[OF] \perp [OR], [EG] \perp [ER]$  និង  $[OE]$  កាត់  $[FG]$  ត្រង់ចំណុច R នៃ  $[FG]$  ។**

**បង្ហាញថា  $RO=RE$**






**ជំហាន**

- ១.** ក្នុងត្រីការណា  $ABC$  ខាងស្តាំនេះរៀបច្បាស់  
របស់វាតាមលំដាប់ទ្រឹង ។



- ២.** ក្នុងរបនីមួយៗខាងក្រោមនេះ តើធ្វើដឹងដាច់ពេញ :



- ៣.** គេមានត្រីការណា  $ABC$  មួយ ដែល  $AB > AC$  ។ តូសមេដ្ឋាន  $[AD]$  នូចតែបន្ទាយឱ្យបាន  $[DE]$  ដែល

$DE = AD$  ។ រៀបចំរៀង  $C\hat{A}E$  និង  $C\hat{A}E$  រួច  $C\hat{A}E$  និង  $B\hat{A}D$  ។

- ៤.** ធ្វើតីរនៅត្រីការណាមួយមានរដ្ឋាភិបាល 10cm និង 15cm ។ តើចំនួនខាងក្រោមដារដ្ឋាភិបាលសំដើរប្រួល ?

5cm, 20cm, 24cm, 30cm ។

- ៥.** ក្នុងត្រីការណាមួយមានធ្វើតីរមានរដ្ឋាភិបាល 24cm, 30cm ។ គឺដឹងថាឩ្នូរដ្ឋាភិបាលសំដើរប្រួល 11 ។

ចូររករដ្ឋាភិបាលសំដើរប្រួលទី ៣ ?

- ៦.** ក្នុងត្រីការណាមួយមានធ្វើតីរមានរដ្ឋាភិបាល 7cm, 15cm ។ គឺដឹងថាឩ្នូរដ្ឋាភិបាលសំដើរប្រួល ដឹងណាមួយក្នុងចំណោមធ្វើតីរមុន ។ ចូររករដ្ឋាភិបាលសំដើរប្រួលទី ៣ ?

- ៧.** ត្រីការណា  $DEF$  មាន  $DE = 4cm, EF = 7cm, \hat{E} = 70^\circ$  ។

ត្រីការណា  $GJH$  មាន  $GH = 4cm, HJ = 7cm, \hat{E} = 60^\circ$  ។

ក្នុងបណ្តាញផ្តើមខាងក្រោមមួយណាព្រឹមច្បាស់ :

- ក.  $DF > GJ$     ខ.  $DF < GJ$     គ.  $DF = GJ$     ឃ.  $DF = 11cm$

មានតីរក

មកតីរៀន

មានតីរក

**ចំណាំ**

**១.គេត្រូវព្រឹត្តិការណា  $ABC$  មួយ រួចសង្គមណុចខាងក្រោម៖**

I ចំណាល់កែងនៃចំណុច  $A$  លើបន្ទាត់ ( $BC$ )

J ចំណាល់កែងនៃចំណុច I លើបន្ទាត់ ( $AB$ )

K ចំណាល់កែងនៃចំណុច J លើបន្ទាត់ ( $AC$ )

L ចំណាល់កែងនៃចំណុច K លើបន្ទាត់ ( $BC$ )

តើគេចាយ៉ាងណាច់ពេលបន្ទាត់ ( $AI$ ) និង ( $KL$ ) ? ត្រូវអ្វី ?

**២.គេឱ្យព្រឹត្តិការណា  $ABC$  មួយ កែងត្រង់  $A$  ហើយ  $D \in [AB], E \in [AC]$  ។**

ប្រើបង្រៀប  $DE$  និង  $BC$  ។

**៣.គេឱ្យព្រឹត្តិការណា  $ABC$  មួយនិងត្រូវកម្បស់  $[AD]$  ។**

ក. ស្រាយបំភីថា  $AD < \frac{AB + AC}{2}$

ខ. ស្រាយបំភីថាជានលប្បកកម្បស់ទាំងបិត្យចងារបិរិយាត្រូវព្រឹត្តិការណា ។

**៤.គេឱ្យចុចការណាល្អាយ  $ABCD$  មួយដែល  $\hat{C} = \hat{D} = 90^\circ$  ។**

ក. ប្រើបង្រៀប  $AD$  និង  $AC$  វិញ  $AC$  និង  $AB + BC$

ខ. ទាញបញ្ជាក់ថា  $AD < AB + BC$



**៥.គេឱ្យអនុតំ  $[AD]$  និង  $[BC]$  កាត់ត្រាត្រង់  $M$  ដែល  $AM = MD, BM = MC$  ហើយ  $AB < AC$  ។**

ក. ប្រើបង្រៀប ព្រឹត្តិការណា  $AMB$  និង ព្រឹត្តិការណា  $DMC$  ។



ខ. ប្រើបង្រៀបមុន  $M\hat{A}C$  និង  $M\hat{D}C$  ។

**ជំហាន**


**១.រកចំណុចប្រសព្ទមួយដែលមានចម្ងាយស្មើទៅនឹងកំពុលទាំងបីនេះត្រូវកោណា  $ABC$  ។**



**២.រកអត្ថសង់នៃត្រូវកោណាខាងក្រោម :**



**៣.  $H$  ជាអរគូសង់នៃត្រូវកោណា  $ABC$  ។រកអរគូសង់នៃត្រូវកោណា  $BCH, CHA, HAB$  ។**



**៤.ក.គូសអង្គត់  $[AB]$  ដែលមានប្រឈឺង  $8cm$  វ្រចសង់មេដ្ឋាកទៅ  $(d)$  នៃ  $[AB]$  នៅលើ  $(d)$  ដៅ  $E$  ចម្ងាយ  $5cm$**




**ពី  $B$  ។សង់ចំណុច  $C$  និង  $D$  ផ្លូវ  $A$  និង  $B$  ឡើបនឹង  $E$  ។**

**ខ.រកធ្វើតានៃរង្វង់ថាឯឱ្យកោណាផ្លូវកោណា  $ABD, ABC$  ?**



អ្នកដែលបានដើរប្រឈឺង និងចំណុច ត្រូវបានគេសម្រេច និងបានគេសម្រេច ។

ఇంగ్లీషు

### ៩. តណ្ហនាតមេ $x$ ?



## ៤. តណ្ហនាតមេ $x$ ?



**៣.ច្បាស់បំភីជាកន្លែងបន្ទាត់ពុំមំភីដែលចតុការណាមួយដូចជាបន្ទាត់ការណាមិថុយទៀតដែលមានផលបុរាណសំមួយជាមួយបន្ថែម ។**


#### ៤. គេមានចំណាំការណាយសម្រាតមយដ្ឋានបានស្ថិតនៅខេត្ត

ច្រការតែងតាំងការណាយសម្រាតនេះគឺបានជាពីរដែលក

## រចន់របទចំងពើរចំណោកនេះខ្លួនជា :

## ၫ. ចំណុករាយកែងម្មយ ?

## ၃. ပြဿန္တ ကြာမမယ ?



៥. ចំណាំតែងចាត់ក្នុងរបាយការណ៍នេះជាពីរចំណោម

## រចន់របទកំងពីរចំណោកនេះខ្លួនជា :


## គ.ចតកោណវិកងមយ ?

## ၃. ပြဿန္တ ကြာမမယ ?

ఇంగ్లీష్

**១. ក្នុងរូបខាងស្តាំនេះ  $ABCD$ ជាប្រឡេង្វេក្រាម**

## ច្បាប់ពេញមិយខាងក្រោមនេះ :







۶۷۸

3. DC =

គ.  $\hat{ABC} =$

**២. ក្នុងចំណោមរូបខាងក្រោមមួយណាតាប្រលេខ្មែរក្រាម ហើយមួយណាមិនមែនជាប្រលេខ្មែរក្រាម :**



៣. ត្រួរប្រលេខ្មោះក្រាម  $EFGH$  មាន  $I$  ជាចំណុចកណ្តាលនៃ ផ្ទះ  $EG$  ហើយ  $[KL]$  ជាអង្គត់មួយដែលកាត់តាមចំណុច  $I$  ។ ចំរចនាទាំង  $IK = IL$

៤. តណ្ហានៅសំនេសប្រឡាយក្រាម  $ABCD$  ក្នុងករណីខាងក្រោម:

$$\tilde{\eta}, \hat{A} = 80^0 \quad \tilde{\eta}, \hat{A} + \hat{C} = 140^0$$

$$\text{iii. } \hat{A} + \hat{B} = 50^{\circ}$$

៥. គេមានត្រូវការណ ABC ហើយ I ជាចំណួនកណ្តាល BC និង A' ជាចំណួនដែលស្វែងរកទៅលើ A ដោយប្រើកិច្ច I ។

## ច្បារកប្រភេទចំណែកលាយ $ABA'C$ ?

**ពិធីពិសេសលើក្រុងផែន រៀបចំនាមប្រព័ន្ធនគរបាល ពិធីតាមទៅលើវត្ថុជានុយដៃ**

**ចំណាំ**


**១.ច្បាស់តុកោណតាម  $ABCD$  និង  $ABEF$  ដែលមានកំពុងខុសត្រា មានបាត  $AB$  រួមត្រា**

ហើយមាន  $CD = EF$  ។ ចូរប្រាប់ប្រកែឡើងតុកោណ  $CDFE$  ?

**២.បើចតុកោណ  $ABCD$  ជាប្រព័ន្ធប្រាមនោះគឺមាន  $AD = BC$  ហើយ  $\hat{A} + \hat{D} = 180^\circ$  ។**

តើទៅកាត់នេះពីតិចនូវប្រកែឡើងតុកោណ  $ABCD$  ជាចតុកោណពាយសមបាតនោះ ?

**៣.គណនារងាស់បាត និង បាតមធ្យមនៃចុកោណតាមខាងក្រោម:**



**៤.បើចតុកោណ  $ABCD$  ជាចតុកោណពាយសមបាតនោះ ហើយមានរងាស់ម៉ឺង  $\hat{A} = 50^\circ$  ។**

ចូរគណនារងាស់ម៉ឺងផ្លូវនេះទៀត ?

**៥.ចតុកោណ  $ABCD$  ជាចតុកោណពាយសមបាត និងក្រើកកោណ  $ACD$  កែងត្រង់  $A$  ហើយម៉ឺង  $\hat{ACB} = 40^\circ$  ។**

គណនារងាស់ម៉ឺងផ្លូវនេះទៀត ?

ទីន្ទាត់នេះដោយសារតម្លៃខាងក្រោម អូកសារពីតាមលេខៗ ឱ្យដោយស្ថិតិយ៍ នាំ